

# អំពី KAFDOC



អាសយដ្ឋាន: ផ្លូវជាតិ ០៧, ភូមិ អូរឫស្សី II, សង្កាត់ អូរឫស្សី, ក្រុក្រចេះ ខេត្តក្រចេះ, កម្ពុជា

ទូរស័ព្ទ: (+៨៥៥) ៧២ ៩៧១ ៥៨៤ / ០១១ ៦៦ ៤៤ ៤៩

E-mail: [kafdockrt@camintel.com](mailto:kafdockrt@camintel.com) / [info@kafdoc.org](mailto:info@kafdoc.org)

Web: [www.kafdoc.org](http://www.kafdoc.org)

Facebook: [www.facebook.com/kafdoc.cambdia](http://www.facebook.com/kafdoc.cambdia)

Facebook: [www.facebook.com/kafdoc.cambdia](http://www.facebook.com/kafdoc.cambdia)

# ប្រវត្តិ សង្ខេប



សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា(ស.ខ.អ.ជ.ក) ជាអង្គការខ្មែរមិនមែនរដ្ឋាភិបាល ស្ថិតនៅខេត្តក្រចេះ។ ស.ខ.អ.ជ.ក ត្រូវបានបង្កើនឡើងនៅខែតុលា ឆ្នាំ ១៩៩៣ ហើយត្រូវបានចុះបញ្ជីផ្លូវការនៅក្រសួង មហាផ្ទៃនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩៤។ ស.ខ.អ.ជ.ក បាននឹងកំពុងធ្វើការនៅក្នុងស្រុកព្រែកប្រសព្វ, ចិត្របុរី ,សំបូរ, ស្នួល និង ក្រុងក្រចេះ នៃខេត្តក្រចេះ។ កម្មវិធីរបស់ ស.ខ.អ.ជ.ក គឺផ្តោតជាសំខាន់លើការអភិវឌ្ឍមបញ្ចូលគ្នានៅក្នុងសហគមន៍ជនបទជាច្រើន។ យើងផ្តល់ការគាំទ្រជាពិសេសដល់ កុមារ ស្ត្រី និងយុវជនដែលរស់នៅក្នុងស្ថានភាពលំបាកនៃផ្នែកសេដ្ឋកិច្ច ដែលជាឧបសគ្គរារាំងដល់ការផ្តល់សិទ្ធិអំណាចរបស់ពួកគេគាត់ ការចូលរួមក្នុងសង្គម និងការអភិវឌ្ឍនៅក្នុងតំបន់ជនបទ។



ស.ខ.អ.ជ.ក បាននឹងកំពុង អនុវត្តសកម្មភាពជាច្រើននៅក្នុងភាពជាដៃគូ ជាមួយម្ចាស់មូលនិធិ អង្គការមិនមែនរដ្ឋាភិបាល ក្នុង និង ក្រៅស្រុក ព្រម ទាំងស្ថាប័នពាក់ព័ន្ធ ក៏ដូចជា សហគមន៍គោលដៅនិងអាជ្ញាធរមូលដ្ឋាន។ ក្រុមគោលដៅត្រូវបានផ្តល់ជូននូវកម្មវិធីសំខាន់ៗដោយផ្ដោតលើការធ្វើឲ្យ ប្រសើរឡើងនូវ ការងារអប់រំ សិទ្ធិកុមារ និងយេនឌ័រ ការបង្កើនប្រាក់ចំណូល គ្រួសារ និង ការលើកកម្ពស់អភិបាលកិច្ចល្អ នៅថ្នាក់មូលដ្ឋាន ។



## ទស្សនៈវិស័យ


ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារ មានសិទ្ធិរស់នៅស្មើគ្នា មានសមភាពយេនឌ័រ និង មានអភិបាលកិច្ចមូលដ្ឋាន។

## បេសកកម្ម

ដើម្បីសម្រេចឲ្យបាននូវទស្សនៈវិស័យខាងលើនេះ ស.ខ.អ.ជ.ក ត្រូវ៖

- ១)- លើកកម្ពស់សិទ្ធិកុមារ និង ការអប់រំ។
- ២)- ពង្រឹងការចូលរួមរបស់ស្ត្រី ក្នុង វិស័យនយោបាយ ដើម្បីអភិបាលកិច្ចមូលដ្ឋាន។
- ៣)- ការពារក្រុមដែលមិនសូវទទួលបានអត្ថប្រយោជន៍/ងាយរងគ្រោះ។

# គុណតម្លៃ



# អំពីក្រុមប្រឹក្សាភិបាល



## ក្រុមប្រឹក្សាភិបាលនាយក របស់ ស.ខ.អ.ជ.ក មានចំនួន ៥រូប

N	Name	Position/ governing body	Organisation/ Name of Institution	Contact telephone number
1	Mrs. Prak Sokhany	Chair	Executive Director, Cambodian Civil Society Partnership (CCSP)	012 94 0851
2	Mrs.Thim Narin	Deputy	Provincial Coordinator, Cambodian Human Rights and Development Association (ADHOC )	012 728018
3	Ms. Shirley Hapatinga	Treasurer	Education Management Advisor at Kratie Province of Education, Voluntary Service Overseas (VSO)	077871562
4	Mr.Theam Heng	Member	Deputy, Department of Provincial Education Youth and Sport	011918095
5	Mr. Sun Kim Heoun	Member	Program Coordinator, Community Economic Development (CED)	012346811

# បទពិសោធន៍ការងារ ក្នុងវិស័យអប់រំ



តំបន់គោលដៅការងារ អប់រំ ឆ្នាំ២០១៤-២១៦

Name of Commune	Name of Village	Name of school	No.of Family	Member of Household		No.of student		No.of Teacher/directors	
				Total	Fem	Total	Fem	Total	Fem
Bosleav	PrekTathoeng	Prek Ta Am	129	633	326	315	156	13	11
	Prek Ta Am		380	1804	878				
	BosLeavKrom	Bosleav	150	870	444	274	138	13	8
	BosleavLeu		200	1061	549				
	PrekKov	PrekKov	172	828	414	136	66	6	4
	Ta Lous	Talous	317	1136	599	194	92	14	7
Dar	Khsar	Khsar	187	980	496	87	45	9	6
Thma Andeuk	Chuor Kroch	Chuor Krouch	250	1175	582	275	144	7	3

Koh Chreng (Island)	KbalKoh	Kbal Koh	138	607	308	54	21	4	2
	PhumPrek	Phum Prek	63	215	127	196	97	7	4
	Kandal		79	341	172				
	RokaKhnaor		71	234	110				
Kantuot	Kantuot	Kantuot	306	1546	777	487	242	12	6
	Chrava		277	1235	637				
Thmei	ChraNol	Wat Doutrey	205	1052	517	369	187	6	4
	Khnach		397	1898	969				
	Meanchey		122	652	334				
Kampong Cham	Achen	Achen	349	1634	745	376	180	7	0
	Phlok(Annex)								
	Romuol_(Annex)								
	Ton Song Thleak								
	Spean Kdar (Annex)	454	2011	1085					
	Yeav	Yeav	488	2140	920	214	108	4	2
Vattanak	Ta Nguon	Ta Nguon	264	1135	401	155	80	3	2
	Koh Sam (annex)								
8 communes	21 villages & 4 annex villages	13 schools	4998	23187	11390	3132	1556	95	52





- ស.ខ.អ.ជ.ក បាននឹងកំពុងធ្វើការយ៉ាងសកម្មផ្ទាល់ជាមួយ សហគមន៍ CBOs អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ក្រុមកុមារ គ្រូបង្រៀន ចាប់តាំងពីឆ្នាំ២០០៥។
- ស.ខ.អ.ជ.ក បាននឹងកំពុងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយ នឹង ការិយាល័យពាក់ព័ន្ធនៅថ្នាក់ស្រុក ក្រុង និងថ្នាក់ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តក្របខ័ណ្ឌការងាររបស់គម្រោង, ដូចជាការិយាល័យអប់រំស្រុក/ក្រុង, មន្ទីរអប់រំយុវជន និងកីឡាខេត្ត, មន្ទីរកសិកម្ម, មន្ទីរកិច្ចការនារីខេត្ត និង សាលាខេត្ត។

➤ កាហ្វេដុក បានធ្វើអនុសាវៈយោគយល់គ្នាក្នុងការអនុវត្ត គម្រោងអប់រំក្នុងខេត្ត និងមានកិច្ចព្រមព្រៀងក្នុងផ្តល់មន្ត្រី សហការ រវាងមន្ទីរអប់រំខេត្ត និងការិយាល័យអប់រំស្រុក និងអង្គការ ដើម្បីអនុវត្តគម្រោងបានដោយជោគជ័យ។



➤ ពង្រឹងការទទួលខុសត្រូវ៖ បានចូលរួមក្នុងការប្រមូលទិន្នន័យ និង ការរៀបចំគម្រោងសំណើរ និងចូលរួមធ្វើផែនការរួមគ្នា រវាងអង្គការ និងការិយាល័យអប់រំស្រុក អាជ្ញាធរ មូលដ្ឋាន មន្ទីរអប់រំ រួចចម្លងជូនអ្នកពាក់ព័ន្ធ និងអ្នកទទួលបានផលពី គម្រោង ដើម្បីចូលរួមចំណែកក្នុងការទទួលខុសត្រូវ និងតាមដាន។

➤ ទទួលខុសត្រូវក្នុងការអនុវត្ត

សកម្មភាពគម្រោង៖

មន្ត្រីសហការ នៃការិយាល័យអប់រំ

ស្រុក និងមន្ទីរអប់រំខេត្ត

ត្រូវទទួលខុសត្រូវក្នុងការរៀបចំវគ្គ

បណ្តុះបណ្តាលពង្រឹង សមត្ថភាព

គ្រូបង្រៀន នាយកសាលា ក្នុង

តំបន់គោលដៅ។

➤ ចូលរួមត្រួតពិនិត្យ តាមដាន និង

វាយតម្លៃការអនុវត្ត របស់ គ្រូ សាលា

រៀន និងសហគមន៍ ដោយផ្ដោតលើ

កម្មវិធីសាលាកុមារមេត្រី។



ជាលទ្ធផលក្រោយការវាយតម្លៃផ្នែកលើលទ្ធផល CFS checklist យើង រកឃើញថា គុណភាពអប់រំក្នុងតំបន់គោលដៅ ឆ្នាំ ២០១៤-២០១៥៖

- ៧៥.៤៩% នៃគ្រូបង្រៀនទទួលបានលទ្ធផលល្អ (ពិន្ទុ៧៥%ឡើង)។
- ២៤.៥១% នៃគ្រូបង្រៀនទទួលបានលទ្ធផល មធ្យម(ពិន្ទុក្រោម៧៥%)
- អត្រាចុះឈ្មោះចូលរៀនបាន ៩៥.៤៣% (ធៀបទូទាំងខេត្ត ៩៤.២០%)
- អត្រាត្រួតថ្នាក់មាន ៨.៤៤% (ធៀបទូទាំងខេត្ត ៧.៨៣%)
- អត្រាបោះបង់ការសិក្សា មាន ៥.៦៣% (ធៀបទូទាំងខេត្ត ១០.៣១%)
- អត្រាគង់វង្សបាន ៨៥.៩៣% (ធៀបទូទាំងខេត្ត ៧៣.១៨%)
- អត្រាឆ្លងភូមិសិក្សា ៨៣.២១%។ (ធៀបទូទាំងខេត្ត ៧៣.៨៣%)



ជាលទ្ធផលក្រោយការវាយតម្លៃផ្នែកលើលទ្ធផល CFS checklist យើង រកឃើញថា សាលាដែលអនុវត្តបានពេញលេញមាន៖

- សាលា ៧ ក្នុង ១៣ (៣១%) បានក្លាយជាសាលាកំរិតអភិវឌ្ឍពេញលេញ (A) ធៀបទូទាំងខេត្តបាន ២៤ នៃ ២៥៧ សាលា (៩%)
- សាលា ៤ ក្នុង ១៣ (៣១%) បានក្លាយជាសាលាកំរិតអភិវឌ្ឍមិនពេញលេញ (B) ធៀបទូទាំងខេត្តបាន ១២ នៃ ២៥៧ សាលា (៥%)
- សាលា ២ ក្នុង ១៣ (១៥%) បានក្លាយជាសាលាកំរិតអភិវឌ្ឍមូលដ្ឋាន (C) ធៀបទូទាំងខេត្តបាន ២២១ នៃ ២៥៧ សាលា (៨៦%)។

*(POE's annual report on Child Friendly School Performance 2014-2015 )*

➤ សម្របសម្រួល និងរៀបចំ កែលម្អបរិស្ថានសាលារៀន និងសាងសង់សាលារៀន ដោយ មានការចូលរួមពីមន្ទីរ និង ការិយាល័យអប់រំស្រុក។







ចូលរួមចំណែកក្នុងពង្រឹង គុណភាពអប់រំកំរិត  
បឋមសិក្សា តាមរយៈ

- សហការ និងរៀបចំបណ្ណាល័យ នៅគ្រប់  
សាលាគោលដៅ និងគាំទ្របច្ចេកទេស ព្រម  
ទាំងសៀវភៅ និងសម្ភារឧបទេស ដើម្បី  
បង្កើនការ អានរបស់កុមារ។
- មានអ្នកចូលអានសៀវភៅចំនួន ២៦ ៥៧២  
នាក់ ក្នុងនោះស្រី ១៥ ៨១៧នាក់។
- អ្នកខ្ចីសៀវភៅយកទៅអាននៅផ្ទះ ចំនួន  
៤៧៧៧នាក់ ក្នុងនោះស្រី ៣៣០៤ នាក់។





- បង្កើត គាំទ្រ និងពង្រឹងឲ្យដំណើរ ការឡើងវិញ SSC ក្រុមប្រឹក្សាកុមារ ទីប្រឹក្សាកុមារី ។
- បង្កើតបណ្តាញការពារសុវត្ថិភាព កុមារនៅតាមឃុំគោលដៅ។
- លើកកម្ពស់កុមារឲ្យបានចូលរួម ប្រជុំប្រចាំខែ និងធ្វើ CIP។
- លើកកម្ពស់ការចូលរួមរបស់កុមារ មាតាបិតាសិស្ស និង SSC ចូលរួមកសាងផែនការអភិវឌ្ឍន៍សាលារៀន។





- សហការជាមួយមន្ទីរ ការិយាល័យ អប់រំស្រុក និងអ្នកពាក់ព័ន្ធ រៀបចំ ទិវាសិទ្ធិកុមារជារៀងរាល់ឆ្នាំ។
- សហការនិងរៀបចំវេទិកា សាធារណៈស្តីពី ការងារ អប់រំ តាម សាលារៀន។



➢ ចូលរួមគាំទ្រធ្វើយុទ្ធនាការ ចុះឈ្មោះ កុមារចូលរៀន។

➢ ពង្រឹងការប្រជុំក្រុមបច្ចេកទេស និង គាំទ្រការធ្វើថ្នាក់ និងទស្សន៍ តាមកម្រងសាលា



**I. គោរពរយើងជាគ្នា គោរពគ្នាទៅវិញទៅមក**



**I. ការចុះឈ្មោះចូលរៀន ទៅថ្នាក់សិក្សា**

មាតា បិតា អាណាព្យាបាល ដែល មានកូននៅ អាយុ ក្រោម ៦ឆ្នាំ ឬយ៉ាង តិច៧ខែ ឬ្រូវ ជាប់កូននៅ ចុងឈ្មោះចូលរៀន ឆ្នាំកំរិត ឲ្យបានគ្រប់រូប រួមទាំងកូនប្រើប្រាស់ កូនស្រីស្រូវ ឬ កូនបរិស្ថានសិប្បកម្មផងដែរ !

ការដាក់កូនទៅ ចូលរៀននៅ អាយុ៦ឆ្នាំ អាចឲ្យកូនរៀន បានវិញឆ្ងាយ និងជួយកូនដោយគុណភាព!

ការចុះឈ្មោះចូលរៀនពុំបាន ចង់ប្រាក់កែ!

សូមមេត្តាភ្ញាក់ភ្លេច យកសំបុត្រកំណើតកូន ឬ សៀវភៅត្រួតពិនិត្យ ទៅជាមួយផង...!

ព័ត៌មានដោយ  ចម្បងដោយ 

**II. សិទ្ធិរបស់កូននៅសាលារៀន**

កូនមានសិទ្ធិចូលរៀននៅសាលារៀន ដោយឥតគិតថ្លៃ ដោយសេរី ដោយសុវត្ថិភាព ដោយមានគុណភាព និងមានសុវត្ថិភាព

**សិទ្ធិកូនចូលរៀនដោយឥតគិតថ្លៃ**

កូនមានសិទ្ធិចូលរៀននៅសាលារៀន ដោយឥតគិតថ្លៃ ដោយសេរី ដោយសុវត្ថិភាព ដោយមានគុណភាព និងមានសុវត្ថិភាព

**សិទ្ធិកូនចូលរៀនដោយសេរី**

កូនមានសិទ្ធិចូលរៀននៅសាលារៀន ដោយសេរី ដោយសុវត្ថិភាព ដោយមានគុណភាព និងមានសុវត្ថិភាព

**សិទ្ធិកូនចូលរៀនដោយសុវត្ថិភាព**

កូនមានសិទ្ធិចូលរៀននៅសាលារៀន ដោយសុវត្ថិភាព ដោយមានគុណភាព និងមានសុវត្ថិភាព

**សិទ្ធិកូនចូលរៀនដោយមានគុណភាព**

កូនមានសិទ្ធិចូលរៀននៅសាលារៀន ដោយមានគុណភាព និងមានសុវត្ថិភាព

**សិទ្ធិកូនចូលរៀនដោយមានសុវត្ថិភាព**

កូនមានសិទ្ធិចូលរៀននៅសាលារៀន ដោយមានសុវត្ថិភាព ដោយមានគុណភាព និងមានសុវត្ថិភាព

ព័ត៌មានដោយ  ចម្បងដោយ 



# ការចូលរួមលើកកម្ពស់សិទ្ធិកុមារ ពីអាជ្ញាធរ និងមាតាបិតា

➢ ផ្សព្វផ្សាយដល់មាតាបិតាកុមារ អាជ្ញាធរ អំពីតួនាទី និង សិទ្ធិ ជាមូលដ្ឋានរបស់កុមារ តាមរយៈការប្រជុំប្រចាំខែ និង ត្រីមាស។







លើកកម្ពស់ សហគមន៍ និងមាតាបិតា ដើម្បីគាំទ្រឲ្យកូនចៅ  
របស់ពួកគាត់ទទួលបានសេវាអប់រំ។

➢ បានចងក្រងក្រុមមាតាបិតាកុមារ ជាក្រុមជួយខ្លួនឯង៖

- ✓ ក្រុមទុនបង្វិល មានសមាជិក ៤១នាក់ ដោយមានទុន ៧.៦៨៣.៦០០ ៛  
ដោយការសន្សំខ្លួនឯង និងបង្កើនការប្រាក់ បានចំនួន ១.០៧០.៣០០៛  
ក្រោយចាប់ផ្តើមបាន៩ខែ។
- ✓ បានចងក្រងក្រុម កសិករគំរូ(ក្រុមក្រូចថ្លុង) ចំនួន ៣៦គ្រួសារ ហើយត្រូវ  
បានបណ្តុះបណ្តាលបច្ចេកទេសដោយមន្ទីរកសិកម្ម បានចំនួន២ដង និង  
បាន ផ្តល់ពូជ ក្រូចថ្លុងផ្អែម ។





➤ ជាប្រធាន ESWG ខេត្តក្រចេះ  
២០១៥-២០១៦ ដោយជួយ  
អន្តរាគមន៍ ដល់សមាជិក បណ្តាញ  
ក្នុងការទំនាក់ទំនង ជាមួយមន្ទីរអប់រំ  
។





➤ បានបង្កើតជាគេហទំព័រសម្រាប់ KESWG (<https://keswg.wordpress.com/author/keswg/>) និង <https://www.facebook.com/pages/Kratie-Educational-Sector-Working-Group> ដើម្បីងាយស្រួលក្នុងការ ផ្សព្វផ្សាយ និងចែកចាយព័ត៌មាន។

➤ បានរៀបចំការប្រកួតប្រជែងសម្រាប់ KESWG បានយ៉ាងទៀងទាត់ និងជួយសម្របសម្រួលធ្វើ AOP ជួយរៀបចំ សន្ទនីបាតប្រចាំឆ្នាំរបស់មន្ទីរអប់រំខេត្ត។



➤ ស.ខ.អ.ជ.ក បាននឹងកំពុងចូលរួមគាំទ្រថវិកាដល់ក្រុម JTWG ខេត្តក្រចេះ ដើម្បីឲ្យបានដំណើរការចាប់តាំងពីក្រុមនេះត្រូវបានបង្កើតលើក ដំបូង រហូតមកដល់បច្ចុប្បន្ននិងជម្រុញឲ្យក្រុម JTWG បានដំណើរការបាន ទៀងទាត់ និងទទួលបាន លទ្ធផល កាន់តែល្អប្រសើរ។





- កាហ្វដុក បានមានMOU ជាមួយ ក្រសួងអប់រំ ដើម្បីបានអនុវត្ត គម្រោង អប់រំនៅ កម្រិតបឋមសិក្សា។
- ក្រសួងអប់រំ បានជួយសម្រប សម្រួល ការងារ ទំនាក់ទំនង រវាង កាហ្វដុក និងមន្ទីរអប់រំ ក្នុងករណី មានបញ្ហា។
- កាហ្វដុក ជាសមាជិក របស់ NEP និងជាសមាជិក ក្រុម គាំទ្រវិស័យអប់រំ ផ្នែកបឋមសិក្សា។
- កាហ្វដុក ជាសមាជិកភាព ក្រុមការងារសកម្មភាពកុមារពិការ របស់ មន្ទីរអប់រំខេត្តក្រចេះ។
- កាហ្វដុក បានទទួលវិញ្ញាបនបត្រ ជាអង្គការសុវត្ថិភាព កុមារ (Certification of Child Safe Organization) សម្រាប់រយៈពេល២ ឆ្នាំ ២០១៥- ២០១៦ ពីអង្គការ Child Wise.

# ការប្តេជ្ញាចិត្ត



- កាហ្វដុក តែងតែចូលរួមយ៉ាងសកម្មក្នុងការងារតស៊ូមតិ ដើម្បី ភាពប្រសើរឡើងនូវការផ្តល់សេវាសង្គម ជាពិសេសការងារអប់រំ និង ចូលរួមលើកម្មសំសិទ្ធិកុមារ និងការការពារ កុមារ។







# ស្នេហាអន្តរជាតិ

